

អបអរសាទរ ទិវារបួមជាតិអាណ្លីម៉ង់

ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩

ភ្នំពេញ ប៉ុស្តិ៍

ទំព័រពិសេស

ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩

WWW.POSTKHMER.COM

ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសុខភាពជនបទត្រូវបានលើកកម្ពស់

លោកឡាយ ប៊ុនគីជាបុរសពោះម៉ាយម្នាក់ដែលរស់នៅភូមិដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ឆ្នាំង។ គាត់បានបាត់បង់ប្រពន្ធរបស់គាត់ដោយសារតែពស់ចឹក អំឡុងពេលដែលប្រពន្ធរបស់គាត់សម្រាលកូន។ ផ្លូវលំដែលតភ្ជាប់ផ្ទះរបស់គាត់ទៅផ្លូវជាតិក្នុងស្ថានភាពមិនល្អ និងលិចទឹកនៅរដូវវស្សា។



ការផ្សារភ្ជាប់ប្រជាជនទៅនឹងទីផ្សារ ផ្លូវចម្ងាយ២០០០គីឡូម៉ែត្រដែលបានសាងសង់ដោយជំនួយពីអាណ្លីម៉ង់។ រូបថត © KfW

«ពួកយើងមិនអាចធ្វើដំណើរតាមផ្លូវដើម្បីនាំប្រពន្ធខ្ញុំទៅកាន់មណ្ឌលសុខភាព។ មិត្តភក្តិរបស់ខ្ញុំបានជួយដឹកប្រពន្ធខ្ញុំក្នុងអគ្រីងឆ្លងកាត់ទឹកលិចនៅពេលដែលនាងស្លាប់។ ប្រសិនបើផ្លូវមានសភាពដូចថ្ងៃនេះ ខ្ញុំប្រាកដថា ខ្ញុំនឹងអាចសង្គ្រោះភរិយារបស់ខ្ញុំបានជាក់ជាមិនខាន។»

ផ្លូវនេះត្រូវបានសាងសង់ឡើងវិញនៅលើប្រាំខ្ពស់ៗ និងត្រូវបានកែលម្អឲ្យប្រសើរឡើងតាមរយៈកម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជា-អាណ្លីម៉ង់។ លោកស្រីព្រំ សុហ្វីយ៉ា ជាគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីនិងមានការអនុវត្តប្រើការងារឯកជនតាមសហគមន៍ក្នុងគម្រោង

រហូតមកបានថ្លែងថា៖ «បាបតាំងពីការកែលម្អផ្លូវយើងឃើញថា គ្មានមរណភាពមាតា និងការស្លាប់ដោយសារពស់ខាំទៀតទេ»។

ស្ថិតិថ្មីៗនៃការទទួលបានសេវាសុខភាពឃើញថាមានការកើនឡើងដែលនៅក្នុងនោះមានអត្រាចាក់វ៉ាក់សាំងកុមារកើនឡើងរហូតដល់

១០០ភាគរយ។

ការកែលម្អផ្លូវថ្នល់ដើម្បីអាចធ្វើដំណើរបានពេញមួយឆ្នាំនាំឱ្យមានការចុះឈ្មោះចូលរៀននៅសាលាវិទ្យាល័យ។ មេភូមិនៃឃុំដែលស្ថិតនៅក្នុងគម្រោង ក្នុងខេត្តកំពង់ឆ្នាំងបាននិយាយថា ការចុះឈ្មោះរបស់ក្មេងស្រីអាយុ១២-១៧ឆ្នាំនៅអនុវិទ្យាល័យមានការកើនឡើង៥០ភាគរយ។

ទៅអនុវិទ្យាល័យដោយសារពួកគេមិនអាចធ្វើដំណើរត្រឡប់មកផ្ទះវិញនៅរដូវវស្សា។ មេភូមិនៃឃុំដែលស្ថិតនៅក្នុងគម្រោង ក្នុងខេត្តកំពង់ឆ្នាំងបាននិយាយថា ការចុះឈ្មោះរបស់ក្មេងស្រីអាយុ១២-១៧ឆ្នាំនៅអនុវិទ្យាល័យមានការកើនឡើង៥០ភាគរយ។

កម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែកទីផ្សារសាលារៀនមណ្ឌលសុខភាព និងសេវាកម្មសាធារណៈទូទាំងប្រទេសពេញមួយឆ្នាំដែលជួយប្រជាជនឱ្យចៀសផុតពីភាពក្រីក្រ។ រហូតមកដល់បច្ចុប្បន្នរដ្ឋាភិបាលអាណ្លីម៉ង់បានផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារអភិវឌ្ឍន៍ KfW របស់ប្រទេសអាល្លឺម៉ង់ដែលបានសាងសង់ផ្លូវជាង២ ០០០ គីឡូម៉ែត្រ ស្ថានចំនួនជាង៧០ សាលារៀនចំនួន៥០ និង១១ ទីផ្សារ។ តាមរយៈនេះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាណ្លីម៉ង់-កម្ពុជាបានធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារជនបទជាងមួយលាននាក់មានភាពប្រសើរឡើង។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងជាង៥០ភាគរយនៅក្នុងតំបន់ដែលស្ថិតនៅក្នុងគម្រោងដោយសារថ្លៃដឹកជញ្ជូនមានការធ្លាក់ចុះទីផ្សារកាន់តែអំណោយផលដល់កសិករ។

ព័ត៌មានលម្អិតអាចទៅគេហទំព័រ www.postkhmer.com



ថយទុន V-Class ឆ្នាំ 2020 ពហុជម្រើសគ្រប់យ៉ាង គ្មានដែនកំណត់


ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ Mercedes-Benz V-Class គឺជាជម្រើសទីមួយ និងល្អបំផុត មិនថាជាជម្រើសសម្រាប់គ្រួសារ ឬ សម្រាប់អាជីវកម្មរបស់អ្នកនោះទេ។

Mercedes-Benz V-Class ជួយក្នុងការសន្សំសំចៃខ្ពស់ ជម្រុញផលិតភាពការងារ កាន់តែរឹតច្រើន គ្រួសារមានសុភមង្គល ទទួលបានជោគជ័យរៀង ទោះគឺជាគ្រោះរឹតយុទ្ធ Mercedes-Benz V-Class។

Mercedes-Benz V-Class ឆ្នាំ២០២០ AMG LINE Full Options ទិញថ្ងៃនេះត្រឹមត្រូវ ទទួលបានតម្លៃពិសេសស្រែកដោយសារមានការចុះខ្ពស់ពីក្រុមហ៊ុនយើងខ្ញុំ ទើបរោងចក្រផ្តល់តម្លៃពិសេសបំផុតត្រឹមតែ 135,000 ដុល្លារ ប៉ុណ្ណោះ រីឯគុណភាពវិញល្អឥតខ្ចោះផងដែរ។

សូមរសាងឡើង ទូរស័ព្ទទូរទស្សនៈតាម ដើម្បីស្រាវជ្រាវព័ត៌មានបន្ថែម ០១៧ ២៣១ ៤៤៤ និង ០២៣ ២៣១ ៤៤៤ រឺអញ្ជើញមកទស្សនាការដាក់តាំងបង្ហាញថ្ងៃយុទ្ធនាងលើនៅក្រុមហ៊ុន ស្ការ អុត 188 បុតា ផ្ទាល់ក៏បាន។

MercedesBenzCambodia





ក្រាហ្វេរៀប្បាឱន និងភោជនីយដ្ឋាន
CRAFT BEER GARDEN & RESTAURANT

FOLLOWING THE GERMAN BEER PURITY LAW, WE CELEBRATE THE UNITY OF WATER, HOPS, MALT AND YEAST - EVERY DAY AT CAMBODIA'S FIRST GERMAN BEER GARDEN AND CRAFT BREWERY



Florian Schmitt
Brewmaster

WHAT MAKES A GERMAN BREWMASTER?

Well I think there is no major difference between a German brewmaster and any other brewmaster around the world. Especially for us craft brewers it is not just a job, it's a passion. I consider one thing in Germany that is unique: all brewers follow an over 500 year-old law, the German purity law. We only use water, malt, hops and yeast. So you'll never find any chemicals or artificial ingredients in our beer. I follow this tradition at Hops.

HOW DID YOU BECOME A BREWMASTER?

I followed my passion and studied brewing and beverage technology at the most famous brewing university in the world, Weihenstephan in Bavaria, close to my home town Munich. And yes there is really a university for beer in Germany!

While studying I already worked for a small, very traditional brewery because I wanted more than just theory - I wanted to make real beer. This combination offered me the best start for my life as a brewmaster, a deep understanding about traditional brewing processes, technical knowledge, a feeling for hygienic processing and much more.

AND WHAT BROUGHT YOU TO CAMBODIA?

I'd say right place right time. Hops searched for a brewmaster, who can not just create his own beers, but set up a brewery. For every passionate brewer such an offer is hard to resist. But personally for me, it was more. I spent one year in South East Asia more than ten years ago, and the region stayed in my heart: "I want to be back there!" And it was the right decision to come to Cambodia again. Honestly sometimes it has been very hard, but I have always been supported by our great team. And so finally Hops 2.0 will be ready to brew soon. But good beer takes time, so please be patient and wait for the grand opening party which will be announced very soon!

Our house beer selection:



Hosted by the German Business Group in Cambodia. Supported by EuroCham Cambodia.

JOIN THE GERMAN BUSINESS GROUP IN CAMBODIA (ADW) AND CELEBRATE THE OKTOBERFEST WITH OUR SPECIALLY BREWED OKTOBERFEST BEER AT HOPS FROM 21 - 28 NOVEMBER

FOR MORE INFO:

+855 (0)23 217 039

hops-brewery.com

hopsbeercambodia

HOPS CRAFT BEER GARDEN - NO. 17 - STREET 228 - PHNOM PENH

LUSH OUTDOOR GARDEN | ART LOUNGE | BREWERY & BAR | BREWERY TOURS | BILLIARDS | DARTS | BBQ | EVENT SPACES | KIDS AREA